



ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ: ៤០១.....សហវ.ប្រក

រាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០០៦

ប្រកាស

ស្តីពីការអនុវត្តន៍វិធីសាស្ត្របង្កើតកម្មសាធារណៈ

នា.ន. ០៩០៩

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០០៤ ដែលប្រកាសអោយប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ០៤ នអក្រ.បក ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០០៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនុក្រឹត្យលេខ ៧៨ នអក្រ.បក ចុះថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០០៤ ស្តីពីការបំពេញបន្ថែម និងកែសម្រួលនាយកដ្ឋានមួយចំនួននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៦០ នអក្រ.កប ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ១៩៩៥ ស្តីពីការគ្រប់គ្រងលទ្ធកម្មសាធារណៈ
- បានឃើញប្រកាសលេខ ៣១៩ សហវ.ប.ប្រក ចុះថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ១៩៩៥ ស្តីពីការអនុវត្តន៍វិធាន និងបទប្បញ្ញត្តិក្នុងការគ្រប់គ្រងលទ្ធកម្មសាធារណៈ
- បានឃើញប្រកាសលេខ ០៤៥ សហវ.ប្រក ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០០៥ ស្តីពីការអនុវត្តន៍វិសហមជ្ឈការលទ្ធកម្មសាធារណៈ
- យោងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានប្រកាសដាក់អោយអនុវត្តជាផ្លូវការនា ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០០៤

សំរេច

ប្រការ ១ : ប្រកាសនេះមានគោលបំណងកែសំរួល និង បំពេញបន្ថែមខ្លឹមសារមួយចំនួនក្នុងប្រកាសលេខ ០៤៥ សហវ.ប្រក ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០០៥ ស្តីពីការអនុវត្តនីវិសហមជ្ឈការលទ្ធកម្មសាធារណៈ ។

ប្រការ ២ : ប្រការ២ នៃប្រកាសលេខ ០៤៥ សហវ.ប្រក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៥ ស្តីពីការអនុវត្តនីវិសហមជ្ឈការលទ្ធកម្មសាធារណៈត្រូវបានកែសំរួលដូចខាងក្រោម :
កំណត់វិធីសាស្ត្រលទ្ធកម្មតាមកំរិតទឹកប្រាក់ :

- ទឹកប្រាក់ក្រោម ២០លានរៀល អនុវត្តវិធីសាស្ត្រស្ទង់តំលៃ (Canvassing)
- ទឹកប្រាក់ចាប់ពី ២០លានរៀល ដល់ក្រោម ៥០លានរៀល អនុវត្តវិធីសាស្ត្រពិគ្រោះតំលៃ (Shopping)
- ទឹកប្រាក់ចាប់ពី ៥០លានរៀលឡើងទៅ អនុវត្តវិធីសាស្ត្រដេញថ្លៃជាសាធារណៈ ។

ប្រការ ៣ : ស្ថាប័នអនុវត្តលទ្ធកម្ម អាចចុះកិច្ចសន្យាផ្ទាល់ (Direct Contracting .DCo) ជាមួយអ្នកផ្គត់ផ្គង់ ឬ អ្នកទទួល ការបាន ក្នុងករណីពិសេសណាមួយដូចខាងក្រោម :

- ១-ឧបករណ៍ដែលត្រូវការមានប្រភពតែមួយគត់
- ២-ករណីចាំបាច់សំរាប់ឆ្លើយតបនៅពេលមានគ្រោះមហន្តរាយធម្មជាតិកើតឡើង ហើយតម្រូវការ ចាំបាច់បន្ទាន់ ។

៣-សំរាប់គោលបំណងសិក្សា ស្រាវជ្រាវដកបទពិសោធន៍ ឬ អភិវឌ្ឍន៍

រាល់ការចុះកិច្ចសន្យាផ្ទាល់ទាំងអស់ ត្រូវមានការយល់ព្រមជាមុនពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ប្រការ ៤ : រាល់បទប្បញ្ញត្តិទាំងឡាយណាពាក់ព័ន្ធក្នុងកិច្ចលទ្ធកម្មសាធារណៈ សំរាប់ក្រសួង ស្ថាប័ន ខេត្ត-ក្រុង និង សហគ្រាសសាធារណៈ ដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ ៥ : គ្រប់ក្រសួង ស្ថាប័ន ខេត្ត-ក្រុង សហគ្រាសសាធារណៈ ព្រមទាំងនាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវអនុវត្តប្រកាសនេះអោយមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា តទៅ ។

- កន្លែងទទួល
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - “ដើម្បីជ្រាបជាបាយការណ៍”
 - ដូចប្រការ ៥
 - “ដើម្បីអនុវត្ត”
 - ឯកសារ កាលប្បវត្ត



នាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

គាត ឈន់